



Minnesota Adoption and Foster Parent Family Disaster Plan



FAMILY NAME

Instructions: Create a disaster plan for the family in case of emergency or in the event that the family needs to leave their home due to a natural disaster or catastrophic event. This form is completed by the family during the initial process and renewed as part of an update.

If I need to evacuate my home, I would re-locate to:

First choice:

NAME		HOME PHONE NUMBER ()	
ADDRESS		CELL PHONE NUMBER ()	
CITY	STATE	ZIP CODE	E-MAIL ADDRESS

Second choice:

NAME		HOME PHONE NUMBER ()	
ADDRESS		CELL PHONE NUMBER ()	
CITY	STATE	ZIP CODE	E-MAIL ADDRESS

Other means of contacting our family:

CELL PHONE NUMBER ()	E-MAIL ADDRESS
CELL PHONE NUMBER ()	E-MAIL ADDRESS
CELL PHONE NUMBER ()	E-MAIL ADDRESS
CELL PHONE NUMBER ()	E-MAIL ADDRESS

Contact person: Contact information for the person with whom I would be in touch with in case of an emergency, and who the agency contact would be, if necessary:

NAME		HOME PHONE NUMBER ()	
ADDRESS		CELL PHONE NUMBER ()	
CITY	STATE	ZIP CODE	E-MAIL ADDRESS

I understand that:

- There are critical items that I am urged to take along when evacuating. These include:
 - Agency contact information
 - Children’s medical information
 - Education records
 - Identifying information for a child, including citizenship information
 - Court order giving the agency custody of any children in the home at the time of the event.
- In an emergency, I am required to check in with _____ (agency name) and can use these toll free numbers to do so _____.
- Should any information included in this plan change, I am to update the form within 14 days of the change and provide the agency with an update.

APPLICANT SIGNATURE	PRINTED NAME
---------------------	--------------

Attention. If you want free help translating this information, ask your worker or call the number below for your language.

ملاحظة: إذا أردت مساعدة مجانية في ترجمة هذه المعلومات، فاسأل مساعدك في مكتب الخدمة الاجتماعية أو اتصل على الرقم .1-800-358-0377

កំណត់សំគាល់ បើអ្នកចង់បានជំនួយបកប្រែព័ត៌មាននេះដោយមិនគិតថ្លៃ សូមសួរអ្នកកាន់សំណុំរឿងរបស់អ្នក ឬ ទូរស័ព្ទទៅលេខ 1-888-468-3787 ។

Pažnja. Ako vam je potrebna besplatna pomoć za prevod ove informacije, pitajte vašeg radnika ili nazovite 1-888-234-3785.

Ceeb toom. Yog koj xav tau kev pab txhais cov xov no rau koj dawb, nug koj tus neeg lis dej num (worker) lossis hu 1-888-486-8377.

ໂປດຊາບ. ຖ້າຫາກທ່ານຕ້ອງການການຊ່ວຍເຫຼືອໃນການແປຂໍ້ຄວາມດັ່ງກ່າວນີ້ຟຣີ, ຈົ່ງຖາມນຳພັນກ້າວຊ່ວຍວຽກຂອງທ່ານຫຼືໂທອີ ຫາຕາມເລກໂທ 1-888-487-8251.

Hubaddhu. Yoo akka odeeffannoon kun sii hiikamu gargaarsa tolaa feeta ta'e, hojjataa kee gaafaddhu ykn lakkoofsa kana bilbili 1-888-234-3798.

Внимание: если вам нужна бесплатная помощь в переводе этой информации, обратитесь к своему социальному работнику или позвоните по следующему телефону: 1-888-562-5877.

Ogow. Haddii aad dooneyso in laga kaalmeeyo tarjamadda macluumaadkani oo lacag la'aan ah, weydii hawl-wadeenkaaga ama wac lambarkan 1-888-547-8829.

Atención. Si desea recibir asistencia gratuita para traducir esta información, consulte a su trabajador o llame al 1-888-428-3438.

Chú Ý. Nếu quý vị cần dịch thông-tin này miễn phí, xin gọi nhân-viên xã-hội của quý vị hoặc gọi số 1-888-554-8759.

LB2-0001 (1-08)

This information is available in alternative formats to individuals with disabilities by calling your county worker. TTY users can call through Minnesota Relay at (800) 627-3529. For Speech-to-Speech, call (877) 627-3848. For additional assistance with legal rights and protections for equal access to human services programs, contact your agency's ADA coordinator.